



ផ្អែមមួយនៃសំណួរ



ពេលមួយ និង ឪពុកខ្ញុំឈ្លោះគ្នា ខ្ញុំមាន អារម្មណ៍ព្រួយបារម្ភ និង លោកលោក ។ តើខ្ញុំអាចធ្វើអ្វីបាន ?



ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះវរបិតាស្ងួត ។ វា តែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ប្រសើរជាងមុន ។ ហេឌីន អេច អាយុ ៦ ឆ្នាំ អាល់ប៊ើតា ប្រទេសកាណាដា



អ្នកអាចអធិស្ឋាន ដើម្បីជួយមួយ និង ឪពុក របស់អ្នកឲ្យយកឈ្នះលើបញ្ហារបស់ពួកគាត់ ហើយច្រៀងចម្រៀងព្រះវិហារហ៊ុមៗ ដើម្បីឲ្យ អ្នកសប្បាយចិត្តឡើង ។ អាឌីសុន អេស អាយុ ១០ ឆ្នាំ រដ្ឋ កំស៊ីនតោន ស.រ.អា.



ដើម្បីធ្វើឲ្យពួកគាត់សប្បាយចិត្ត ខ្ញុំនិទាន រឿងកំប្លែង ហើយប្រាប់ពួកគេអំពីការសិក្សា នៅសាលារបស់ខ្ញុំ ។ នៅពេលពួកគាត់ចាប់ផ្តើម សើច ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធប្រាប់ ខ្ញុំថា ខ្ញុំបានធ្វើរឿងត្រឹមត្រូវ ។ អីឡេណា អិម អាយុ ១២ ឆ្នាំ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.



បងប្អូនខ្ញុំ និង ខ្ញុំទៅបន្ទប់របស់យើង ហើយស្តាប់ ក្រុមចម្រៀងរោងឧបោសថ ។ ការធ្វើបែបនេះបាន ជួយពួកយើងទទួលបានអារម្មណ៍សុខសាន្ត ។ ប៊ែន អិម អាយុ ១១ ឆ្នាំ ទីក្រុង ប្រ៊ិសបាន អូស្ត្រាលី



ខ្ញុំនឹងអធិស្ឋានទៅកាន់ព្រះវរបិតាស្ងួត ហើយ ទូលសុំទ្រង់ឲ្យជួយឪពុកម្តាយខ្ញុំ ពេលពួកគាត់ ឈ្លោះប្រកែកគ្នា ប្រយោជន៍ឲ្យពួកគាត់អាចទទួល អារម្មណ៍ពីព្រះវិញ្ញាណ ហើយដោះស្រាយបញ្ហា របស់ពួកគាត់ ។ អ៊ីថាន អិម អាយុ ១១ ឆ្នាំ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.



ម៉ាស្យូ ៖ ខ្ញុំនឹងឱបពួកគាត់ ហើយច្រៀងចម្រៀង ថ្នាក់កុមារ ដើម្បីរំលឹកពួកគាត់អំពីព្រះយេស៊ូវ ។



ល្ហេប ៖ ធ្វើឲ្យឪពុកម្តាយរបស់អ្នកសប្បាយចិត្ត ដោយគូររូបគ្រួសាររបស់អ្នកនៅលើឋានសួគ៌ ។ ម៉ាស្យូ និង ល្ហេប ស៊ី អាយុ ៦ និង ១០ ទីក្រុង កូឡុយី ប្រទេស ឥណ្ឌា

សំណួរបន្ទាប់

« តើខ្ញុំដឹងថា ខ្ញុំដំលូមនឹងចាប់ផ្តើមតមអាហារបានដោយរបៀបណា ? »

តើប្អូនមានដំបូន្មានអ្វីខ្លះ ? សូមផ្ញើចម្លើយ និង រូបថតរបស់ប្អូន ឲ្យបានត្រឹម ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៦ ។ សូមផ្ញើតាមអ៊ីនធឺណែតនៅគេហទំព័រ liahona.lds.org ឬ អ៊ីម៉ែលមកក្នុងយើងតាមអាសយដ្ឋាន liahona@ldschurch.org ។ (សូមដាក់ « Question Corner » នៅក្នុងជួរនៃ ប្រធានបទ) សូមចាំថាត្រូវមានការអនុញ្ញាតពីឪពុកម្តាយរបស់ប្អូន !